

| អត្ថប្រយោជន៍ត្រូវបានធានារ៉ាប់រង                              | ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ (COPAYS)                                |
|--------------------------------------------------------------|---------------------------------------------------------------------|
| ចំនួនអតិបរមាប្រចាំឆ្នាំ                                      | គ្មានចំនួនអតិបរមាប្រចាំឆ្នាំទេ *                                    |
| ថ្លៃក្របខ័ណ្ឌប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យ (Deductible) | គ្មានថ្លៃក្របខ័ណ្ឌប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យទេ              |
| ការទៅពិនិត្យសុខភាពទូទៅ & សុខភាពសាច់ដុំ និងឆ្អឹង              | អ្នកបង់ប្រាក់ចំនួន \$0 ពេលពិនិត្យសុខភាពម្តងៗ                        |
| <b>សេវាកម្មធ្វើជាគ្រឿងប្រដាប់ និង សេវាកម្មបង្ការ</b>         |                                                                     |
| ការពិនិត្យសុខភាពជាប្រចាំ & ការពិនិត្យសរសៃឈាមបន្ទាត់          | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ការឆក់ស្បែក X                                                | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ការសម្អាតធ្មេញ                                               | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ការព្យាបាលប្រព័ន្ធគ្រាប់                                     | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ស្រទាប់ថ្មីក្នុងក្របខ័ណ្ឌ (ធ្មេញមួយគ្រាប់)                   | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ការពិនិត្យក្រដាសរោគវិនិច្ឆ័យក្បាល និងក                       | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| សេចក្តីណែនាំពីអាយុវិសោធន៍ធ្មេញ                               | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| តារាងសុខភាពអត្តាឡាញធ្មេញ                                     | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ការវាយតម្លៃសុខភាពអត្តាឡាញធ្មេញ                               | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| <b>ផ្នែកជួសជុល និងស្តារឡើងវិញ</b>                            |                                                                     |
| ការបំពេញ                                                     | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ធ្មេញក្រចកស៊ីណុក – ព័រស៊ីឡែន                                 | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$250។**                    |
| <b>ផ្នែកដាក់ធ្មេញ</b>                                        |                                                                     |
| ធ្មេញស្ទីតលើ ឬក្រោមទាំងអស់                                   | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$400។**                    |
| ធ្មេញស្តាន (ធ្មេញមួយគ្រាប់)                                  | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$250។**                    |
| <b>ផ្នែកដាក់បណ្តុលធ្មេញ &amp; ផ្នែកដាក់អត្តាឡាញធ្មេញ</b>     |                                                                     |
| ការព្យាបាលបណ្តុលធ្មេញ – ធ្មេញមុខ                             | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$85។                       |
| ការព្យាបាលបណ្តុលធ្មេញ – ធ្មេញថ្គាមមុខ                        | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$105។                      |
| ការព្យាបាលបណ្តុលធ្មេញ – ធ្មេញថ្គាម                           | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$130។                      |
| ការដាក់ព្យាបាលជំងឺអត្តាឡាញធ្មេញ (មួយភាគបួន)                  | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$150។                      |
| ការសម្អាតបណ្តុលធ្មេញ (មួយភាគបួន)                             | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$75។                       |
| <b>ការដាក់កាត់មាត់ធ្មេញ</b>                                  |                                                                     |
| ការដកធ្មេញ (ធ្មេញមួយគ្រាប់)                                  | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ការដាក់ដកធ្មេញ                                               | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$100។                      |
| <b>ការព្យាបាលពត់តម្រង់ធ្មេញ</b>                              |                                                                     |
| ការព្យាបាលមុនពេលពត់តម្រង់ធ្មេញ                               | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$150 ***                   |
| ការព្យាបាលពត់តម្រង់ធ្មេញទាំងអស់                              | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$1,500។                    |
| <b>ការដំបង្គោលធ្មេញ</b>                                      |                                                                     |
| ការដាក់ដំបង្គោលធ្មេញ                                         | អត្ថប្រយោជន៍ដំបង្គោលធ្មេញចំនួនអតិបរមា \$1,500 ក្នុងមួយឆ្នាំប្រតិទិន |
| <b>សេវាកម្មផ្សេងៗ</b>                                        |                                                                     |
| ថ្នាំស្លឹក                                                   | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ថ្លៃមន្ទីរពិសោធន៍ទម្រង់សាស្ត្រ                               | ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ                   |
| ឧស្ម័នស្ករ Nitrous Oxide                                     | អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$40។                       |
| ការពិនិត្យសុខភាពផ្នែកកងទេស                                   | អ្នកបង់ប្រាក់ចំនួន \$30 ពេលពិនិត្យម្តង                              |
| ប្រាក់បង់ប្រចាំខែសម្រាប់ការថែទាំសម្រាប់បន្ទាប់ទៅក្រៅតំបន់    | អ្នកបង់កម្រៃលើសពីចំនួន \$250                                        |

\* អត្ថប្រយោជន៍សម្រាប់ TMJ ការដាក់ដំបង្គោលធ្មេញ និងការដាក់ក្របខ័ណ្ឌ មានអត្ថប្រយោជន៍អតិបរមា ប្រសិនបើត្រូវបានធានារ៉ាប់រង។ \*\* ត្រូវបានបង្កើតឡើងសម្រាប់បង្គោលធ្មេញ (ធ្មេញមុខ ធ្មេញស្តាន និងធ្មេញស្ទីត) និងមិនជាអត្ថប្រយោជន៍ដែលត្រូវបានធានារ៉ាប់រងឡើយ។ \*\*\* ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ ត្រូវបានកំណត់ក្នុងថ្លៃរួមចំណែកសម្រាប់ការព្យាបាលពត់តម្រង់ធ្មេញទាំងអស់ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាល។

**ត្រូវបានធានាដោយ Willamette Dental of Washington, Inc.**

សេវាកម្មដែលបានបង្ហាញនេះ គឺត្រូវបានផ្តល់ឲ្យដោយការព្យាបាលទូទៅមុនចំនួន ដែលត្រូវបានធានារ៉ាប់រងនៅក្នុងកម្រិតបង់ប្រាក់។ នៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីព្រាងយោបល់ពេញលេញ  
អំពីអត្ថប្រយោជន៍ដែលបានធានារ៉ាប់រង និងថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ។

# លក្ខខណ្ឌលើកលែង

## និងដែនកម្រិត

នេះគ្រាន់តែជាសេចក្តីសង្ខេបប៉ុណ្ណោះ។ ទៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីបរិយាយលម្អិតលម្អាស់ពីដែនកម្រិត និងលក្ខខណ្ឌលើកលែង។

### លក្ខខណ្ឌលើកលែង

- ការផ្សាផ្គង់ឆ្នេរៗ។

- ឆ្នេរស្ពាន ឆ្នេរក្បាល ឆ្នេរស្ទឹង ឬក្បឿងសប្បុរសធម៌ ដែលត្រូវឱ្យណាត់ជួប ឬ

សាកពាក់មុខីមែង ប្រសិនបើក្បឿងសប្បុរសធម៌នោះបានដាក់ ឬពាក់ លើសពី 60 ថ្ងៃ ក្រោយពីការបញ្ចប់នូវការធានារ៉ាប់រង។

- ការបញ្ចប់ ឬការផ្តល់ការព្យាបាល ឬសេវាកម្ម ដែលបានធ្វើ ឬចាប់ផ្តើម មុនថ្ងៃដែលធានារ៉ាប់រងមានប្រសិទ្ធភាព។

- ការថតកាំរស្មីតូ Cone beam CT X-rays និងការថតស្កេន CT

- គ្រាប់ឆ្នេរសម្រាប់បង្គោល ឬជើងបង្គោល (ឆ្នេរក្បាល ឆ្នេរស្ពាន និងឆ្នេរស្ទឹង)។

- បង្គោលឆ្នេរ ដែលបានដាក់ដាំ ទៅមុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក ដែលមិនទាន់បានផ្ទេរចល័ត ឬក៏ការដាំបង្គោលឆ្នេរសម្រាប់ព្យាបាលឆ្នេរទឹកនោះ ឬឆ្នេរទឹកនោះផង និងឆ្នេរស្រកុផង។

- ការព្យាបាលបណ្តាលឆ្នេរ ដែលបានផ្ទេរចល័ត លើសពី 60 ថ្ងៃ គិតចាប់ពីពេលបញ្ចប់នូវការធានារ៉ាប់រង។

- បង្គោល Eposteal, បង្គោល transosteal, បង្គោល endodontic endosseous, ឬបង្គោលឆ្នេរខ្វាត់តូច

- ការពិនិត្យ ឬការពិគ្រោះ ដែលត្រូវការចាំបាច់ ពាក់ព័ន្ធនឹងសេវាកម្មមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលបានធានារ៉ាប់រងតែប៉ុណ្ណោះ។

- សេវាកម្មនៃការសិក្សា ឬស្រាវជ្រាវពិសោធន៍ និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ។

- ការស្តារមាត់ឆ្នេរចាំបង្គោល រាប់ទាំង ការស្តារមាត់ឡើងវិញ ដោយប្រើឆ្នេរក្បាល ឆ្នេរស្ពាន ឬបង្គោលឆ្នេរ និងការស្តារការទាំទំពារ រាប់ទាំង ឆ្នេរក្បាល ឆ្នេរស្ពាន ឬបង្គោលឆ្នេរ ដែលប្រើសម្រាប់ដាក់រលបផ្គុំ កែប្រែកម្ពស់រាងឆ្នេរលើ និងក្រោម ស្តារការទាំទំពារឡើងវិញ ឬកែតម្រូវការប៉ះ កកិត ឬសឹកឆ្នេរ។

- ការវេទទាំក្នុងមន្ទីរពេទ្យ ដែលនៅក្រៅការវិបាល័យពេទ្យឆ្នេរ សម្រាប់ការព្យាបាលមាត់ឆ្នេរសេវាកម្មត្រូវពេទ្យ ឬផ្នែកសេវាផ្សេងៗ

- ការវេទទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្គោលឆ្នេរដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើដោយអ្នកផ្តល់សេវាដែលមិនចូលរួមក្នុងគម្រោង ដោយគ្មានសំបុត្របញ្ជូនពី

អ្នកផ្តល់សេវារបស់ Willamette Dental Group, P.C.

- ការវេទទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្គោលឆ្នេរដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើ មុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក។

- សេវាកម្មស្តារទម្រង់ និងមុខងារផ្គុំឆ្នាម និងមុខ។

- ជំរឺឈាមឆ្នេរប្រើពេលយប់។

- ការដក់កាំរស្មីឆ្នាម លើកលែងតែស្ថិតក្នុងបញ្ជីសេវាកម្មត្រូវបានធានារ៉ាប់រងទៅក្នុងកិច្ចសន្យា។

- ការស្តារឡើងវិញបែបផ្ទាល់ខ្លួន។

- ការដក់កែ កែតម្រូវឡើងវិញ ឬកែសម្រួល និងសេវាកម្មផ្សេងទៀត ដែលមានគោលបំណងចម្បង ដើម្បីកែលម្អ កែ ឬលើកបរាជឱ្យល្អប្រសើរ។

- ថ្នាំជេដប្រូតា និងថ្នាំមិនបាច់ជេដប្រូតា និងថ្នាំពេទ្យប្រើមុនការព្យាបាល

- ប្រាក់កម្រៃរបស់អ្នកផ្តល់សេវា សម្រាប់ការណាត់ជួប ដែលបានខកខាន ឬក៏លុបចោល ដោយគ្មានការជូនដំណឹង 24 ម៉ោងជាមុន។

- ការប្តូរគ្រឿងឆ្នេរដែលបាត់បង់ ការប្តូរគ្រឿងឆ្នេរដែលខូច ដោយសារទេការប្រើបំពាន ការប្រើខុស ឬការធ្វេសប្រហែស។

- ការប្តូរគ្រឿងស្តារសំប្បែង។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះ ដែលពាក់ព័ន្ធ ដែលមិនស្ថិតក្នុងគម្រោងព្យាបាលជា

កំណត់ ឬមិនត្រូវបានណែនាំ និងឯកភាពដោយគ្រូពេទ្យឆ្នេរបស់ Willamette Dental Group, P.C.។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ ទៅក្នុងកម្រិត ដែលមិនចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការវេទទាំ ឬការព្យាបាលបញ្ហាដែលពាក់ព័ន្ធ។

- សេវាកម្មដោយបុគ្គល ក្រៅពីពេទ្យឆ្នេរ ពេទ្យឆ្នេរស្ទឹង ពេទ្យឆ្នេរខាម៉យ ឬជំនួយការពេទ្យឆ្នេរដែលមានអាជ្ញាប័ណ្ណ។

- សេវាកម្មសម្រាប់ការធ្វើរោគវិនិច្ឆ័យ ឬព្យាបាលបញ្ហាសន្លាក់ថ្លាម និងសាច់ដុំថ្លាម ប្រសិនបើមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលត្រូវបានធានារ៉ាប់រងទៅក្នុងកិច្ចសន្យាទេ។



### ដែនកម្រិត

- ប្រសិនបើសេវាកម្មជំនួសផ្សេងទៀតអាចប្រើប្រាស់បាន ដើម្បីព្យាបាលបញ្ហាសុខភាព

សេវាកម្ម ដែលបានណែនាំដោយគ្រូពេទ្យឆ្នេរបស់ Willamette Dental Group, P.C. គឺត្រូវបានធានារ៉ាប់រង។

- សេវាកម្ម ដែលរំលែងក្នុងកិច្ចសន្យា ដែលត្រូវបានផ្តល់ជូន ដើម្បីកែតម្រូវបញ្ហាខូចទ្រង់ទ្រាយពីកំណើត ឬពីការលូតលាស់ ដែលប៉ះពាល់ដល់មុខងារឆ្នេរ និងប្រព័ន្ធផ្លូវឆ្នេរ និងត្រូវបានធានារ៉ាប់រងសម្រាប់កុមារក្នុងមន្ទីរ ប្រសិនបើកំណត់បាននូវភាពចាំបាច់ផ្នែកទទួលស្រាវ។

- ការព្យាបាលប្រសិទ្ធផលឡើងវិញ ដែលធ្វើដោយគ្រូពេទ្យឆ្នេរបស់ Willamette Dental Group នឹងត្រូវបានធានារ៉ាប់រង

ជារដ្ឋាននៃការព្យាបាលលើកដំបូង សម្រាប់រយៈពេល 24 ខែដំបូង។ ការព្យាបាលប្រសិទ្ធផលឡើងវិញ ដែលធ្វើដោយអ្នកផ្តល់សេវាមិនចូលរួមក្នុងគម្រោង នឹងត្រូវបង់ថ្លៃរួមចំណែកពេលទៅពេទ្យផ្សេងៗ ដែលពាក់ព័ន្ធ។

- ថ្នាំសន្លប់ ត្រូវបានធានារ៉ាប់រងជាមួយនឹងផ្ទៃមុខណែកពេលទៅពេទ្យផ្សេងៗ ដែលរំលែងទៅក្នុងកិច្ចសន្យា ប្រសិនបើប្រើថ្នាំសន្លប់នៅការវិបាល័យពេទ្យឆ្នេរ ពេលផ្តល់សេវាកម្មដែលត្រូវបានធានារ៉ាប់រង និងចាំបាច់ផ្នែកទទួលស្រាវ ព្រោះអ្នកចុះឈ្មោះមានអាយុក្រោម 7 ឆ្នាំ មានពិការភាពនៃការលូតលាស់ ឬពិការជួបកាយ។

- សេវាកម្មដែលផ្តល់ជូនដោយគ្រូពេទ្យឆ្នេរនៅក្នុងមន្ទីរពេទ្យ ត្រូវតែបំពេញនូវលក្ខខណ្ឌតម្រូវដែលរំលែងក្នុងកិច្ចសន្យា ដើម្បីទទួលបានការធានារ៉ាប់រង។

- ការប្តូរឆ្នេរស្ទឹង ឆ្នេរក្បាល ឆ្នេរប៉ះ inlay, onlay, ឬក្បឿងសប្បុរសធម៌ផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើមានអាយុកាលលើសពី 5 ឆ្នាំ ហើយការប្តូរថ្មី គឺចាំបាច់ផ្នែកទទួលស្រាវ។

- ឆ្នេរក្បាល ពុម្ព ឬក្បឿងស្តារប្រយោលផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើចាំបាច់ផ្នែកទទួលស្រាវ និងត្រូវបានណែនាំដោយគ្រូពេទ្យឆ្នេរបស់

Willamette Dental Group, P.C.។